



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១១

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹងសមាគមអាដហុក សមាគមជនជាតិដើមភាគតិចក្រុយ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ជាច្រើនស្របយល់ ដែលធ្វើឡើងនៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (៤៥% ជាស្រ្តី មាន១០%ជាជនជាតិដើមភាគតិចក្រុយ) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

១. ការស្នើសុំសាងសង់ផ្លូវ ស្ពាន និងលូ

- សុំសាងសង់ផ្លូវថ្មីចំនួន១ខ្សែ ពីភូមិក្រឡាពាសទៅភូមិពោធិ៍ ដែលមានប្រវែង២០គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ និងមានដាក់លូចំនួន៦កន្លែង ដោយក្នុង១កន្លែងប្រើលូ៥កង់។ សូមចាប់ផ្តើមនៅដើមឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។
- សុំសាងសង់ផ្លូវថ្មីចំនួន១ខ្សែ ពីភូមិក្រឡាពាស ទៅភូមិត្នាតប៉ើយ ដល់ចុងជាតិលេខ៦២ ដែលមានប្រវែង ១៧គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ និងធ្វើស្ពានចំនួន៤កន្លែង ប្រើលូចំនួន៥កន្លែង ក្នុង១កន្លែងប្រើលូ៦កង់។ សូមចាប់ផ្តើមនៅដើមឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៤។
- សុំសាងសង់ផ្លូវថ្មីចំនួន១ខ្សែ ពីភូមិក្រឡាពាសទៅដល់ព្រំប្រទល់ភូមិម្លិះ ក្នុងឃុំទឹកក្រហម មានប្រវែង ៦០គីឡូម៉ែត្រ ទទឹង១២ម៉ែត្រ និងធ្វើស្ពានចំនួន៦កន្លែង ប្រើលូចំនួន៥កន្លែង ក្នុង១កន្លែងប្រើលូ៨កង់។ សូមចាប់ផ្តើមនៅដើមឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៦។
- សុំជួសជុលទំនប់ទឹកនៅប្រាសាទពណ្តរាយ ស្ថិតនៅភូមិក្រឡាពាសដែលមានប្រវែង៣០ម៉ែត្រ ទទឹង ២០ម៉ែត្រ បាតក្រោម១០ម៉ែត្រ ។ សូមចាប់ផ្តើមនៅឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៤។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទីស្នាក់ការកណ្តាល ៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ ទឹកល្អក់ ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Central Office : #138, Street. 122, TeukLaak I, TuolKork, Phnom Penh, CAMBODIA.

P.O. Box1145, Phone : (855) 23 884 150 Fax: (855) 23 885 745 E-mail : comfrel@online.com.kh Website: www.comfrel.org

២. ការស្នើសុំសាងសង់ប៉ុស្ដិ៍សុខភាព គ្រូពេទ្យ អណ្តូងទឹក និងបង្គន់អនាម័យ

- សុំសាងសង់ប៉ុស្ដិ៍សុខភាពចំនួន១កន្លែង សម្រាប់ភូមិត្នាតប៉ើយ មានប្រវែង៩ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានគ្រូពេទ្យ៥នាក់ មានជំនាញដូចជាពេទ្យឆ្មប២នាក់ ជំងឺទូទៅ២នាក់ និងគ្រូពេទ្យភ្នែក១នាក់ ។ សូមចាប់ផ្ដើមនៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៦។
- សុំសាងសង់អណ្តូងស្តុប២០អណ្តូង សម្រាប់ភូមិចំនួន២ ក្នុងនោះមានភូមិត្នាតប៉ើយចំនួន១០អណ្តូង និងភូមិក្រឡាពាសចំនួន១០អណ្តូង ។ សូមចាប់ផ្ដើមនៅឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៥។
- សុំសាងសង់បង្គន់អនាម័យចំនួន៨០បង្គន់ សម្រាប់ភូមិចំនួន២ មានភូមិក្រឡាពាសចំនួន៤០បង្គន់ និងភូមិត្នាតប៉ើយ៤០បង្គន់ ។ សូមចាប់ផ្ដើមនៅឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៤។
- សុំដឹកស្រះថ្មីចំនួន៦ស្រះ មានប្រវែង ១៥ម៉ែត្រ ទទឹង១៥ម៉ែត្រ ជម្រៅ៨ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រឡាពាសចំនួន៣ស្រះ និងភូមិត្នាតប៉ើយចំនួន៣ស្រះ ដោយសារតែជីកអណ្តូងទៅមានទឹកតិចតួច ការប្រើប្រាស់មិនបានគ្រប់គ្រាន់ ទើបពួកគាត់ស្នើសុំដឹកស្រះថ្មីចំនួន៦កន្លែងបន្ថែមទៀត។ សូមចាប់ផ្ដើមនៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៤។

៣. ការស្នើសុំសាងសង់សាលារៀន បន្ថែមគ្រូបង្រៀន និងសាងសង់ព្រះវិហារ

- សុំសាងសង់សាលាអនុវិទ្យាល័យចំនួន២ខ្នង ទី១ស្ថិតនៅភូមិក្រឡាពាស១ខ្នង មាន៥បន្ទប់ ធ្វើពីថ្មប្រក់ក្បឿង និងទី២នៅភូមិត្នាតប៉ើយចំនួន១ខ្នង មាន៥បន្ទប់ ហើយស្នើសុំគ្រូបង្រៀនចំនួន៥នាក់ ក្នុងមួយភូមិ ទៅតាមឯកទេសគ្រប់មុខវិជ្ជា (គណិតវិទ្យា ភាសាខ្មែរ អង់គ្លេស រូបវិទ្យា គីមីវិទ្យា ភូមិវិទ្យា និងប្រវត្តិវិទ្យា...)។ សូមចាប់ផ្ដើមនៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៤។
- សុំសាងសង់សាលាមត្តេយ្យថ្មី១ខ្នង មាន៣បន្ទប់ និងគ្រូមតេយ្យចំនួន៤នាក់ដែលមានឯកទេសគ្រូមតេយ្យ ។ សូមចាប់ផ្ដើមនៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៤។
- សុំសាងសង់បណ្ណាល័យ និងទីចាត់ការចំនួន១ខ្នង មាន២បន្ទប់សម្រាប់ភូមិក្រឡាពាស មានប្រវែង២០ម៉ែត្រ ទទឹង៥ម៉ែត្រ ។ សូមចាប់ផ្ដើមនៅឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៤។
- សុំសាងសង់ព្រះវិហារចំនួន១ខ្នង ដែលមានប្រវែង២០ម៉ែត្រx១៥ម៉ែត្រ ស្ថិតនៅក្នុងវត្តប្រាសាទពណ្ណរាយនៅភូមិក្រឡាពាស ឃុំព្រីងធំ ដោយក្នុងវត្តនោះពុំទាន់មានព្រះវិហារនៅឡើយទេ។ សូមចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៣ និងបញ្ចប់នៅឆ្នាំ២០១៧។

៤. ការស្នើសុំបង្កើតសហគមន៍នេសាទ

- ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន២ រួមមានភូមិក្រឡាពាស និងភូមិត្នាតប៉ើយ ដែលស្ថិតនៅក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្នើសុំឲ្យមានការបង្កើតសហគមន៍នេសាទដោយស្របច្បាប់ និងមានការទទួលស្គាល់ពីអាជ្ញាធរ គឺមន្ទីរជលផលខេត្ត ដើម្បីងាយស្រួលការប្រកបរបរនៅក្នុងភូមិ។ សូមចាប់ផ្ដើមនៅឆ្នាំ២០១៣នេះ។

៥. ការស្នើសុំបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ

- សុំឲ្យមានការបើកវគ្គបណ្តុះបណ្តាលស្តីអំពីផ្នែកសិកម្ម បច្ចេកទេសចិញ្ចឹមសត្វពាហនៈ ជ្រូក និងចិញ្ចឹមត្រី ទៅដល់ភូមិចំនួន២ គឺភូមិក្រឡាពាស១វគ្គ និងភូមិត្នាតប៉ើយ១វគ្គ ដោយក្នុង១ឆ្នាំឲ្យបាន២វគ្គក្នុងមួយ

ភូមិៗ ។ សូមចាប់ផ្តើមនៅដើមឆ្នាំ២០១២ បញ្ចប់នៅចុងឆ្នាំ២០១២។

- សុំឲ្យមានការបើកវគ្គបណ្តុះបណ្តាលស្តីអំពីច្បាប់ភូមិបាល និងច្បាប់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្សក្នុងភូមិ ទៅដល់ភូមិចំនួន២ គឺភូមិក្រឡាពាស២វគ្គ និងភូមិគ្នាតប៉ើយ២វគ្គ ក្នុង១ឆ្នាំ ។ សូមចាប់ផ្តើមនៅដើមឆ្នាំ២០១៣ បញ្ចប់នៅចុងឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការជាអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ទន់ ណាន** ជាជំទប់ទី១ មកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា «លោកសូមស្វាគមន៍ និងរីករាយយ៉ាងខ្លាំង ហើយតម្រូវការទាំងនេះពិតជាមានសារៈសំខាន់ណាស់ ដែលប្រជាពលរដ្ឋបានលើក ឡើងស្របនឹងផែនការអភិវឌ្ឍឃុំកំពុងតែអនុវត្ត ហើយលោកនឹងបញ្ចូលក្នុងកម្មវិធីនិយោគឃុំដើម្បីអនុវត្តបន្ត និងសូមគាំទ្រទាំងស្រុង»។

លោក **ជា លេង** ជាជំទប់ទី២ មកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា «លោកមានអារម្មណ៍សប្បាយរីករាយ និងមានការគាំទ្រចំពោះតម្រូវការទាំង៥នេះ ហើយឃុំក៏បានធ្វើផែនការអភិវឌ្ឍជាពេញលេញដែរ ហើយសិក្ខាសាលានេះពិតបានជាផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានលើកតម្រូវការនេះគ្រប់ៗគ្នា»។

លោក **ព័ន្ធ ថោង** ជាសមាជិកឃុំមកពីគណបក្សហ៊្វិនស៊ិនប៉ិចមិនបានចូលរួមទេព្រោះមានជំងឺ។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការជាអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឲ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ប្លង់ មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **ភោគ ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។